



# ធនាគារជាតិ នៃ កម្ពុជា

លេខ.....

## សន្ទនា

### លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសបើកសិក្ខាសាលាស្តីពីការិយាល័យឥណទាននៅប្រទេសកម្ពុជា

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៨

#### សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី

ថ្ងៃនេះ ខ្ញុំមានកិត្តិយសខ្ពង់ខ្ពស់បំផុតដែលបានចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពីការិយាល័យឥណទាននៅប្រទេសកម្ពុជា ដែលបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ ។ ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ ដែលបានចូលរួមទាំងស្មារតីនិងសំភារៈក្នុងការរៀបចំសិក្ខាសាលាស្តីពីការិយាល័យឥណទាននេះឡើង ។ ការិយាល័យឥណទានមិនមែនឆ្លុះបញ្ចាំងតែព័ត៌មានឥណទានដែលជំរុញដល់ការឱ្យខ្ចីចំពោះវិស័យឯកជន និងសហគ្រាសធុនតូចនិងមធ្យមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការកសាងទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជាដែរ ។

#### ឯកឧត្តម លោកជំទាវ លោក លោកស្រី

ការិយាល័យឥណទានគឺជាប្រេងអំណរសេដ្ឋកិច្ចនៅក្នុងយន្តការទីផ្សារសេរី ដើម្បីជួយឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពសំរាប់វិស័យឯកជន ជាពិសេសសំរាប់សហគ្រាសធុនតូចនិងមធ្យម នៅប្រទេសកម្ពុជា ដូចជា ជួយធនាគារឱ្យយល់ដឹងកាន់តែច្បាស់អំពីចរិកលក្ខណៈអ្នកសុំខ្ចីរបស់ខ្លួន មានក្រមសីលធម៌ កាត់បន្ថយថ្លៃចំណាយ ប្រតិបត្តិការ និងកាត់បន្ថយហានិភ័យ ហើយអតិថិជនក៏ត្រូវយល់ច្បាស់ថាត្រូវផ្តល់ឯកសារអត្តសញ្ញាណ ព្រមទាំងការបំពេញតម្រូវការព្រមឱ្យបញ្ចូលព័ត៌មានឥណទាន (Consent Form) នៅមុនពេលបានទទួលឥណទានពីធនាគារ ។

កង្វះខាតព័ត៌មានឥណទានរបស់អតិថិជនគឺជាកង្វះខាតដ៏ធ្ងន់ធ្ងរមួយនៅក្នុងបរិស្ថានឥណទាននៅប្រទេសកម្ពុជា ហើយក៏ជាកត្តាមួយរួមចំណែកធ្វើឱ្យអន្តរការិយកម្មហិរញ្ញវត្ថុមានកំរិតទាបផងដែរ ។ ដោយយល់ឃើញពីសារៈសំខាន់នេះ ការិយាល័យនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា** កំណត់ថាជាកត្តាដ៏សំខាន់នៅក្នុងឯកសារ

យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០០៦-២០១៥ ។ ខ្ញុំជឿជាក់ថា ការិយាល័យឥណទាននេះនឹងជួយ កាត់បន្ថយហានិភ័យ និងថ្លៃចំណាយឥណទាន តាមរយៈការផ្តល់ព័ត៌មានរបស់អ្នកសុំខ្លីប្រាក់ ។

ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវ ប្រព័ន្ធចែករំលែកព័ត៌មានឥណទានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ ។ ទោះយ៉ាងណា នៅមានបញ្ហាប្រឈមជា ច្រើនដែលកំពុងជួបប្រទះ ដូចជា ១)ធនាគារត្រូវផ្សព្វផ្សាយឱ្យអតិថិជនយល់ដឹងពីគោលបំណងនៃការរៀបចំ ប្រព័ន្ធនេះ ដោយតម្រូវឱ្យអតិថិជនទាំងចាស់ទាំងថ្មីចុះហត្ថលេខាលើ Consent Form ឱ្យបានគ្រប់គ្នាមុន នឹងទទួលបានឥណទាន ២)ធនាគារជាសមាជិកទាំងអស់ត្រូវបញ្ចូលគ្រប់ព័ត៌មានឥណទានដែលមានទៅក្នុង ប្រព័ន្ធ ដើម្បីចែករំលែកព័ត៌មាននេះដល់ធនាគារជាសមាជិកដទៃទៀត ៣) ធនាគារត្រូវពិនិត្យតាមដាន ព័ត៌មានឥណទាននៅក្នុងប្រព័ន្ធ មុននឹងសំរេចចិត្តផ្តល់ឥណទានឱ្យអតិថិជន និង ៤) ចាំបាច់ត្រូវបង្កើនសមត្ថ ភាពមន្ត្រីទទួលបន្ទុកប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ។

គោលបំណងនៃការបង្កើតការិយាល័យឥណទានគឺដើម្បីអភិវឌ្ឍវប្បធម៌ព័ត៌មានឥណទានមួយក្នុង វិស័យហិរញ្ញវត្ថុនៅកម្ពុជា ។ មិនត្រឹមតែធនាគារទេដែលត្រូវទទួលស្គាល់អំពីសារៈសំខាន់នៃការផ្តល់និងការ ប្រើប្រាស់ព័ត៌មានឥណទាន អតិថិជនក៏ត្រូវតែទទួលស្គាល់ដែរថាការអនុវត្តការសុំខ្លីឥណទានរបស់ខ្លួនក៏ស្ថិត នៅក្រោមការគ្រប់គ្រងរបស់វិស័យធនាគារដែរ ។ ការអភិវឌ្ឍវប្បធម៌ឥណទាន និងការប្រើប្រាស់ព័ត៌មាន ឥណទាននឹងផ្តល់ផលប្រយោជន៍ច្រើនដល់អតិថិជនដែលជាអ្នកសុំខ្លីល្អ និងអាចទទួលបានឥណទានកាន់តែច្រើន ជាងមុន ។ លើសពីនេះ ប្រកាសនិងបទបញ្ជាទាក់ទងនឹងព័ត៌មានឥណទាននេះនឹងជួយសំរួលដល់ធនាគារឱ្យ មានការជឿជាក់ និងកាត់បន្ថយចំណាយនៅមុនពេលសំរេចផ្តល់ឥណទាន ។ ដូច្នេះ ចាំបាច់ត្រូវតែទទួលស្គាល់ ពីសារៈសំខាន់នៃការិយាល័យឥណទាននេះ ។ ហេតុដូច្នេះហើយ ទើបសិក្ខាសិលាថ្ងៃនេះនឹងទទួលយកនូវមតិ យោបល់ និងអនុសាសន៍នានា សំរាប់ជាមូលដ្ឋានកែលម្អការិយាល័យព័ត៌មានឥណទានឱ្យដំណើរការមាន ប្រសិទ្ធភាព និងសំរេចបានជោគជ័យ ។

ជាចុងបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមានក្នុងសិក្ខាសាលា ថ្ងៃនេះសូមមានសុខភាពល្អ និងមានជោគជ័យក្នុងការងារ និងសង្ឃឹមថាសិក្ខាសិលានេះនឹងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កា ។

ខ្ញុំសូមប្រកាសបើកសិក្ខាសាលានេះជាផ្លូវការពីពេលនេះតទៅ ។

**សូមអរគុណ**